

**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

ក្រុមហ៊ុន **អេ.ប៊ី.ស៊ី ឯ.ក**  
A.B.C CO., LTD.

**សូមគោរពជូន**  
**ឯកឧត្តមរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម**

**កម្មវត្ថុ** ៖ សំណើចុះបញ្ជី ការប្តូរទីស្នាក់ការក្រុមហ៊ុន ការបង្កើនដើមទុន-ការបង្កើនចំនួនភាគហ៊ុន-  
ការបែងចែកភាគហ៊ុនថ្មី ការប្តូរនាមករណ៍ក្រុមហ៊ុន "នីតិបុគ្គលម្ចាស់ហ៊ុន"  
ការតែងតាំងអ្នកតំណាងក្រុមហ៊ុន "នីតិបុគ្គលម្ចាស់ហ៊ុន" ការតែងតាំងក្រុមប្រឹក្សាភិបាលថ្មី  
ការលាវែងចេញអភិបាល ០១ រូប ការតែងតាំងអភិបាល ០១ រូប ការបន្ថែមកម្មវត្ថុអាជីវកម្ម  
ការលុបកម្មវត្ថុអាជីវកម្ម ការប្តូរសញ្ញាតិក្រុមហ៊ុន ការប្តូរនាមករណ៍ក្រុមហ៊ុន  
ការប្តូរទ្រង់ទ្រាយក្រុមហ៊ុន និងតម្កល់ទុកលក្ខន្តិកៈថ្មីក្រុមហ៊ុន

**យោង** ៖ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មក្រោមលេខ ០០០១២៣៤៥ ចុះថ្ងៃទី ខែ ឆ្នាំ ២០  
កំណត់ហេតុ និងសេចក្តីសម្រេចសម្រេចសម្រេចសម្រេច នាថ្ងៃទី ខែ ឆ្នាំ ២០  
សេចក្តីសម្រេចក្រុមហ៊ុននីតិបុគ្គលម្ចាស់ហ៊ុន នាថ្ងៃទី ខែ ឆ្នាំ ២០

សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ សូមឯកឧត្តមរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  
មេត្តាពិនិត្យ និងអនុញ្ញាតចុះបញ្ជីតាមសំណើខាងលើដូចតទៅ៖

- ១- ការប្តូរទីស្នាក់ការក្រុមហ៊ុនពី លេខ ១២៣ ផ្លូវលេខ១២៣ សង្កាត់១២៣ ខណ្ឌ១២៣ រាជធានីភ្នំពេញ ទៅ  
លេខ ១២៣ ផ្លូវលេខ១២៣ សង្កាត់១២៣ ខណ្ឌ១២៣ រាជធានីភ្នំពេញ
- ២- ការបង្កើនដើមទុន ពី ២០.០០០.០០០ រៀល ដល់ ៤.០០០.០០០.០០០ រៀល  
(១.០០០.០០០ ដុល្លារអាមេរិក អត្រា ៤.០០០ រៀល/ដុល្លារអាមេរិក)  
- ការបង្កើនចំនួនភាគហ៊ុន ពី ១.០០០ ភាគហ៊ុន ដល់ ១០.០០០ ភាគហ៊ុន  
- ការបែងចែកភាគហ៊ុន ចំនួន ១.០០០ ហ៊ុន ដែលមានតម្លៃ ៤.០០០.០០០ រៀល  
ក្នុងមួយភាគហ៊ុន

- ការបែងចែកភាគហ៊ុនថ្មី ដូចតទៅ ៖

លោក **ក** មានចំនួន 5000 ភាគហ៊ុន ពីលេខ 00001 ដល់លេខ 05000

លោក **ខ** មានចំនួន 5000 ភាគហ៊ុន ពីលេខ 05001 ដល់លេខ 10000

(ដូចមានតារាង ខ.១ ឧបសម្ព័ន្ធ ភ្ជាប់ជាមួយនេះ)

៣- ការប្តូរនាមករណ៍ក្រុមហ៊ុន ABC DE Co., Ltd. “នីតិបុគ្គលម្ចាស់ហ៊ុន” ទៅជា ABC DEF Co., Ltd.

៤- ការតែងតាំងលោក **ក** ជាអ្នកតំណាងក្រុមហ៊ុន ABC DEF Co., Ltd. “នីតិបុគ្គលម្ចាស់ហ៊ុន”  
ជំនួស លោក **ខ** ដែលបានលាលែងចេញ

៥- ការតែងតាំងក្រុមប្រឹក្សាភិបាលថ្មីក្រុមហ៊ុន ដូចតទៅ ៖

៥- ការលាលែងចេញអភិបាល ០១ រូប គឺ លោក កខត យង

៥- ការតែងតាំងអភិបាល ០១ រូប គឺ លោក កខត យង

- សមាសភាពក្រុមប្រឹក្សាភិបាលថ្មី ៖

លោក **ក** “តតិយជន” ប្រធានក្រុមប្រឹក្សាភិបាល

លោក **ខ** អភិបាល

៦- ការបន្ថែមកម្មវត្ថុអាជីវកម្ម ៖

៦- ការលុបកម្មវត្ថុអាជីវកម្ម ៖

- 68101 ការទិញ ការលក់ ការជួល និងការធ្វើអាជីវកម្មអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ

៧- ការប្តូរសញ្ញាតិក្រុមហ៊ុនពី ខ្មែរ ទៅជាសញ្ញាតិ បរទេស វិញ

៧- ការប្តូរសញ្ញាតិក្រុមហ៊ុនពី បរទេស ទៅជាសញ្ញាតិ ខ្មែរ វិញ

៨- ការប្តូរនាមករណ៍ក្រុមហ៊ុន ៖

ពី **អេ.ប៊ី.ស៊ី ឯ.ក**

A.B.C CO., LTD.

ទៅជា **អេ.ប៊ី.ស៊ី (ខេមបូឌា) ឯ.ក**

A.B.C (CAMBODIA) CO., LTD.

៩- ការប្តូរទ្រង់ទ្រាយក្រុមហ៊ុនពី សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត

ទៅជា ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត វិញ

៩- ការប្តូរទ្រង់ទ្រាយក្រុមហ៊ុនពី ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត

ទៅជា សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត វិញ

១០- តម្កល់ទុកលក្ខន្តិកៈថ្មីក្រុមហ៊ុន

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មេត្តាពិនិត្យ និងសម្រេចដោយក្តី អនុគ្រោះ ។

សូមឯកឧត្តមរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ ។

ថ្ងៃទី ខែ ឆ្នាំ ២០

ជ. ក្រុមហ៊ុន

**ប្រទានក្រុមប្រឹក្សាភិបាល**

(ហត្ថលេខា និងត្រា)

**ក**

# ព្រះរាជាណាចក្រកម្ពុជា

## ជាតិ សាសនា ព្រះមហាក្សត្រ

ក្រុមហ៊ុន អេ.ប៊ី.ស៊ី ឯ.ក  
A.B.C CO., LTD.

### កំណត់ហេតុ និងសេចក្តីសម្រេចសម្រាប់

ឆ្នាំ ២០២៣ ខែ មេសា ថ្ងៃ ទី ០១ រាជធានីភ្នំពេញ  
នៅទីស្នាក់ការក្រុមហ៊ុន អេ.ប៊ី.ស៊ី ឯ.ក  
A.B.C CO., LTD.

អាសយដ្ឋាន : លេខ ១២៣ ផ្លូវលេខ ១២៣ សង្កាត់ ១២៣ ខណ្ឌ ១២៣ រាជធានីភ្នំពេញ  
មានបើកអង្គប្រជុំវិសាមញ្ញមួយក្រោមអធិបតីភាពរបស់ លោក កខត យង ប្រធានក្រុមប្រឹក្សាភិបាល  
ក្រុមហ៊ុនជាប្រធានអង្គប្រជុំ ។

#### អញ្ជើញចូលរួមក្នុងអង្គប្រជុំ :

លោក ក មានចំនួន 5000 ភាគហ៊ុន  
លោក ខ មានចំនួន 5000 ភាគហ៊ុន

#### របៀបវារៈនៃអង្គប្រជុំមាន :

- ការប្តូរទីស្នាក់ការក្រុមហ៊ុន
- ការបង្កើនដើមទុន
  - ការបង្កើនចំនួនភាគហ៊ុន
  - ការបែងចែកភាគហ៊ុនថ្មី
- ការប្តូរនាមករណ៍ក្រុមហ៊ុន "នីតិបុគ្គលម្ចាស់ហ៊ុន"
- ការតែងតាំងអ្នកតំណាងក្រុមហ៊ុន "នីតិបុគ្គលម្ចាស់ហ៊ុន"
  - សមាសភាពអ្នកតំណាងថ្មី

- ៥- ការតែងតាំងក្រុមប្រឹក្សាភិបាលថ្មី
- ៥- ការលាវែងចេញអភិបាល ០១ រូប
- ៥- ការតែងតាំងអភិបាល ០១ រូប
  - សមាសភាពក្រុមប្រឹក្សាភិបាលថ្មី
- ៦- ការបន្ថែមកម្មវត្ថុអាជីវកម្ម
- ៦- ការលុបកម្មវត្ថុអាជីវកម្ម
- ៧- ការប្តូរសញ្ញាតិក្រុមហ៊ុន
- ៨- ការប្តូរនាមករណ៍ក្រុមហ៊ុន
- ៩- ការប្តូរទ្រង់ទ្រាយក្រុមហ៊ុន
- ១០- តម្កល់ទុកលក្ខន្តិកៈថ្មីក្រុមហ៊ុន

**លទ្ធផលនៃអង្គប្រជុំ ៖**

ជាកិច្ចចាប់ផ្តើមលោកប្រធានអង្គប្រជុំបានធ្វើការកត់សម្គាល់នូវចំនួនសមាជិកម្ចាស់ភាគហ៊ុនវត្តមានក្នុងអង្គប្រជុំមានចំនួន ០២ រូប ដែលមានកាន់កាប់ភាគហ៊ុនចំនួន ១.០០០ ភាគហ៊ុន លើភាគហ៊ុនសរុប ១.០០០ ភាគហ៊ុន របស់ក្រុមហ៊ុន ។ ចំនួនសមាជិកម្ចាស់ភាគហ៊ុនវត្តមាននេះតំណាងឱ្យចំនួនលើសពីពាក់កណ្តាល +១ នៃដើមទុនទាំងអស់របស់ក្រុមហ៊ុន ដែលជាក្រុមគ្រប់គ្រាន់សម្រាប់ធ្វើការសម្រេចបានដោយស្របច្បាប់ ។

**អង្គប្រជុំសម្រេចជូនដំណើរ ៖**

**សេចក្តីសម្រេចសមូហភាព**

- ១- យល់ព្រមលើការប្តូរទីស្នាក់ការក្រុមហ៊ុនពី លេខ ១២៣ ផ្លូវលេខ១២៣ សង្កាត់១២៣ ខណ្ឌ១២៣ រាជធានីភ្នំពេញ ទៅ លេខ ១២៣ ផ្លូវលេខ១២៣ សង្កាត់១២៣ ខណ្ឌ១២៣ រាជធានីភ្នំពេញ
- ២- យល់ព្រមលើការបង្កើនដើមទុន ពី ២០.០០០.០០០ រៀល ដល់ ៥.០០០.០០០.០០០ រៀល (១.០០០.០០០ ដុល្លារអាមេរិក អត្រា ៥.០០០ រៀល/ដុល្លារអាមេរិក)
  - យល់ព្រមលើការបង្កើនចំនួនភាគហ៊ុន ពី ១.០០០ ភាគហ៊ុន ដល់ ១០.០០០ ភាគហ៊ុន
  - យល់ព្រមលើការបែងចែកជាភាគហ៊ុន ចំនួន ១០.០០០ ហ៊ុន ដែលមានតម្លៃ ៥.០០០.០០០ រៀល ក្នុងមួយភាគហ៊ុន

- យល់ព្រមលើការបែងចែកភាគហ៊ុនថ្មី ដូចតទៅ ៖

លោក **ក** មានចំនួន 5000 ភាគហ៊ុន ពីលេខ 00001 ដល់លេខ 05000

លោក **ខ** មានចំនួន 5000 ភាគហ៊ុន ពីលេខ 05001 ដល់លេខ 10000

(ដូចមានតារាង ខ.១ ឧបសម្ព័ន្ធ ភ្ជាប់ជាមួយនេះ)

៣- យល់ព្រមលើការប្តូរនាមករណ៍ក្រុមហ៊ុន ABC DE Co., Ltd. “នីតិបុគ្គលម្ចាស់ហ៊ុន”  
ទៅជា ABC DEF Co., Ltd.

៤- យល់ព្រមលើការតែងតាំងលោក **ក** ជាអ្នកតំណាងក្រុមហ៊ុន ABC DEF Co., Ltd.  
“នីតិបុគ្គលម្ចាស់ហ៊ុន” ជំនួស លោក **ខ** ដែលបានលាលែងចេញ

- សមាសភាពអ្នកតំណាងថ្មី ៖

លោក **ក**

៥- យល់ព្រមលើការតែងតាំងក្រុមប្រឹក្សាភិបាលថ្មីក្រុមហ៊ុន ដូចតទៅ ៖

៥- យល់ព្រមលើការលាលែងចេញអភិបាល ០១ រូប គឺ លោក **ក**

៥- យល់ព្រមលើការតែងតាំងអភិបាល ០១ រូប គឺ លោក **ក**

- សមាសភាពក្រុមប្រឹក្សាភិបាលថ្មី ៖

លោក **ក** “តតិយជន” ប្រធានក្រុមប្រឹក្សាភិបាល

លោក **ខ** អភិបាល

៦- យល់ព្រមលើការបន្ថែមកម្មវត្ថុអាជីវកម្ម ៖

៦- យល់ព្រមលើការលុបកម្មវត្ថុអាជីវកម្ម ៖

- 68101 ការទិញ ការលក់ ការជួល និងការធ្វើអាជីវកម្មអចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ

៧- យល់ព្រមលើការប្តូរសញ្ញាភិក្រុមហ៊ុនពី ខ្មែរ ទៅជាសញ្ញាភិ បរទេស វិញ

៧- យល់ព្រមលើការប្តូរសញ្ញាភិក្រុមហ៊ុនពី បរទេស ទៅជាសញ្ញាភិ ខ្មែរ វិញ

៨- យល់ព្រមលើការប្តូរនាមករណ៍ក្រុមហ៊ុន ៖

ពី **អេ.ប៊ី.ស៊ី ឯ.ក**

A.B.C CO., LTD.

ទៅជា **អេ.ប៊ី.ស៊ី (ខេមបូឌា) ឯ.ក**

A.B.C (CAMBODIA) CO., LTD.

៩- យល់ព្រមលើការប្តូរទ្រង់ទ្រាយក្រុមហ៊ុនពី សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត  
ទៅជា ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត វិញ

៩- យល់ព្រមលើការប្តូរទ្រង់ទ្រាយក្រុមហ៊ុនពី ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត  
ទៅជា សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត វិញ

១០- ការប្តូរវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មចាស់យកវិញ្ញាបនបត្រថ្មី

១០- តម្កល់ទុកលក្ខន្តិកៈថ្មីក្រុមហ៊ុន

អង្គប្រជុំបានចប់សព្វគ្រប់នៅម៉ោងដប់ប្រាំ ៣ នាថ្ងៃដដែល ។

ថ្ងៃទី ខែ ឆ្នាំ ២០  
ប្រធានអង្គប្រជុំ  
**ប្រធានក្រុមប្រឹក្សាភិបាល**  
(ហត្ថលេខា និងត្រា)

ក

**ប្រធានក្រុមប្រឹក្សាភិបាល**  
(ហត្ថលេខា)

ខ